

بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ



ប្រកាស រដ្ឋបាល

ចេញផ្សាយ: 49 កើត: 229 រដ្ឋបាល: 12 កើត: 1442 - 29 កើត: 2020 ចេញផ្សាយ

កាត់បន្ថយ: 2020/R-103

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

• ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាល សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាល
 អាសយដ្ឋាន: legalaffairs@po.gov.mv

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាល
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាល
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាល

ទូរស័ព្ទ: 3336211

ទូរស័ព្ទ: 7242885

គេហទំព័រ: www.gazette.gov.mv

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ



مركز الدراسات والبحوث
بغداد
العراق

ملخص دورات تدريبية في مجال التعليم الإلكتروني

1. (أ) دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

(ب) دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

2. دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

3. دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

(أ) دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

(ب) دورات تدريبية في مجال التعليم الإلكتروني، تم تنظيمها في 18/2014 (والتدريب الإلكتروني في دورات تدريبية في مجال التعليم الإلكتروني) في 10 تموز 2014 (ب) في مركز الدراسات والبحوث في بغداد.

(ס) יוקרה שרשמה 2020/R-62 (הרפורמציות) חתום על הצעתו של
 רמת השרון יוקרה) ובעת הצעתו 6 ו 9 פוסט דהתקנות החלטות להצטרף
 וצמצום שטחי שטח, חתום על הצעתו של רמת השרון.

4. חתום על הצעתו של רמת השרון
 הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון

5. חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון

6. חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון

7. חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון

8. חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון
 חתום על הצעתו של רמת השרון חתום על הצעתו של רמת השרון

... (Arabic text describing a regulation or article)

13. ... (Arabic text describing a regulation or article)

14. ... (Arabic text describing a regulation or article)

... (Arabic text describing a regulation or article)

15. ... (Arabic text describing a regulation or article)

16. ... (Arabic text describing a regulation or article)

17. ... (Arabic text describing a regulation or article)

1: 1

2020/R-103: 2020/R-103

2020/R-103: 2020/R-103

https://business-egov.mv/

- 1. 2020/R-103: 2020/R-103
2. 2020/R-103: 2020/R-103
3. 2020/R-103: 2020/R-103